


ការណែនាំការអនុវត្តផ្តល់របៀប សហគមន៍ក្នុងភាពខ្លួនជាប្រកបដែល សារព័ន្ធមិនស្រួល

ដោយយោងតាមបទពិសោធន៍ជាន់ពីក្រុមប្រឈមមុខខ្លួននៃនៅជាមួយមេ
ធានអនុស៊ែន្ទូន្យប្រឡេសកម្ពុជា ចិន មិយ៉ាន់ម៊ា និងអ៊ីតាមាម



**ការណែនាំការអនុវត្តន៍សរប់សហគមន៍ភ្នែកការចែងក្រោងនគរាលិទ្ធិមនុស្ស^១
ដោយយោងតាមបទពិសោធន៍ជាល់ពីក្រុមប្រយោជន៍ខ្លួនសំនេះជាមួយ
មេដាក់អេដស៊ន្ទោភ្នែកប្រធែលកម្ពុជា ចិន មិយ៉ាន់ម៉ា និងដៃគូរឈាម**

មាតិកា

អក្សរកាត់

សកិដ្ឋិម

- ១ **ការចែងក្រោងនគរាលិទ្ធិមនុស្ស: មូលដ្ឋាន**
- ២ **ការគំនិតបញ្ហា**
- ៣ **ការប្រើប្រាស់សេវាឌុកសំភាសន៍**
- ៤ **ការបង្កើតការណែនាំអំពីការសំភាសន៍**
- ៥ **ការទទួលយក ទំនួនយល់ព្រាម**
- ៦ **ការប្រើប្រាស់សេវាឌុកក្រុរបានគេសំភាសន៍**
- ៧ **ការផ្សេងៗប្រាឯការណ៍**
- ៨ **ព្រាយសំភាសន៍រួច**
- ៩ **ការប្រើប្រាស់នគរាល់បានចែងក្រោង: ជំហានបន្ទាប់**

ឧបសម្រេច

ក. គ្មែងទំនួនយល់ព្រាម

មេវេនទី១ គ្នានចំណោមការណ៍ដែលការពិមេវេនសំខាន់ៗ និងការចងក្រាសនកសារ
សិទ្ធិមនុស្ស មេវេនទី២ និយាយអំពីសារៈសំខាន់នៃការប្រជើសរើសបញ្ហាបៀវត្តុក វិអង្វការបៀវត្តុក
មុនពេលចាប់ធ្វើមកចំណោមរបស់អ្នក។ មេវេនទី៣និងលំមេវេនទី៤ អាជារហើយអ្នកយល់ពិជំហានសំខាន់ៗ
និងមឹនបៀវត្តុកចំណោមរបស់អ្នក ដោយប្រើប្រាស់ចំណោមមួយ ដើម្បីសំភាសន៍ចងក្រាសនក
សារ។ ចុងក្រាយមេវេនទី៥ និងទី៦នៅក្នុងការសង្គមប័ណ្ណជាមួយ និងជំហាន
បន្ទាប់ តាមរយៈការណ៍ដែលនាំអ្នក និងទទួលបានខ្លួនឯងក្នុងការផ្តល់ព័ត៌មានចុះកម្ពស់សិក្សាបញ្ញី ក៏ដ្ឋានជានិងឱ្យជូន
ចំណោមប្រជានបន្ទិមឃួញ។

អង្គការនិមួយៗជាកម្មសិទ្ធិការសំរចចិត្តគ្នានចំណោមដោយនករាជ្យប្រជាសាធារណ៍ ដោយអង្គការនិមួយៗមាន
ជំណើរការជាក់លាក់មានពេលវេលាឍឹប្បួយ។ នូចធ្លោះហើយយើងទទួលយកគតិ៍៖ការណ៍នេះ ដើម្បីធ្លាយបំពេញ
តម្លៃការជាក់លាក់របស់អង្គការអ្នក។

យើងបានផ្តល់ខ្លាប់ទូទៅរបស់គ្រួសដំឡើងឱ្យអង្គការចងក្រាសនកសាររំលែកសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ចិន ឥណទាន និងវៀតណាម៊យ ពួកគេបញ្ចប់និងបង្កើត
ផ្តល់នៅក្នុងប្រទេសកម្ពុជា ចិន ឥណទាន និង វៀតណាម៊យ ប្រសិនបើអ្នកមានសំនួរចាក់លាក់ យើងសូមរោងអ្នកទាញ
យកការប្រើក្សាកម្មវិធីសិក្សាលើអ្នកដែលពេញឲ្យមានលទ្ធផល។

សៀវភៅ

ជំបុះរក្សាំដ្ឋីហោយនរណាយឱ្យចាប់៖ ការវិសាទិនលិត្យលំដាក់ធនជាមួយ ជួលុយមេរោគ
អេដស់ នៅក្នុងប្រទេសកម្ពុជា ចិន ឥណទាន និង វៀតណាម៊យ

ការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ តាំងក្រួសដំឡើងឱ្យអង្គការចងក្រាសនកសារ
ប្រចាំពេកចុះពុលិយធម៌រួម អ្នកប្រគល់ឱ្យការការពិចារណាបានខ្សោយពីត្រួតព្រមទាំង
រើសវិជ្ជាណ្តែងភ្លាប់ដុត ដែលមានផលប័ណ្ណជាមួយ។ ការការពិចារណាបានរួមស្របតាមភេទ
ជាការងារនៅក្នុងប្រទេសកម្ពុជា។

ការរកបានប្រើបាយនកសារល្អឥតខ្ចោះ និងការងាររបស់អ្នក និងការងារដែលមានលទ្ធផល និងការរកបានប្រើបាយនកសារ
មួយដុល្លារ និងការរំភាសាបានប្រចាំពេក។ ការការពិចារណាបានក្នុងប្រទេសកម្ពុជាដែលមានលទ្ធផល និងការប្រគល់ការងារ
ប្រចាំពេក។

ការចែងគ្រោងធនកសារសិទ្ធិមនុស្ស៖ មូលដ្ឋាន

- ព័ត៌មានបន្ថែមអើយការបាប់ឆ្លើម ការបង្ហាញវារៈ ចែងគ្រោងការរំលែកសិទ្ធិ

មូលដ្ឋានមីត្តិត្រចែងគ្រោងការរំលែកសិទ្ធិ? គឺដើម្បីបញ្ចប់ការរំលែក។ មានការវិភាគមួយលើមូលដ្ឋានការរំលែកសិទ្ធិ គឺប្រមូលអំណាចជ្រើនអាយុករំលែកសិទ្ធិមានទំនួលខ្ពស់ត្រូវ ដើម្បីធ្វើអាយុ អនុសាសន៍មានប្រសិទ្ធភាព ត្រូវមានកាលបរិច្ឆេទដែលគឺត្រឹមនៅក្នុង កែវគ្រោង ពេលអ្នកបាប់ឆ្លើមចែងគ្រោងធនកសារត្រូងតាមរយៈការចែងគ្រោង អ្នកត្រូវតែមានគោលដៅពីគ្រប់រាយ ចុងបញ្ជប់គំរាទ មិនមែនជាការរួចរាល់ផ្សាយពេលនេះទេ ប៉ុន្តែជាការងាររបីការ បញ្ជប់ការរំលែកសិទ្ធិ។

មុនពេលចាប់ធ្វើមំណោរបស់អ្នក ត្រូវពិចារណា:

- មូលដ្ឋានមីត្តិត្រចែងគ្រោងធនកសារការរំលែកសិទ្ធិមនុស្ស?
ដើម្បីផ្តល់យុត្តិធម៌នូវជនរោងគ្រោនៃដែលត្រូវបានគេរំលែក?
- នរណាគេងមួយក្រុងពេលវេលាបាយការណ៍ ធ្វើយ៉ាងម៉ែប ហើយធ្វើពេលណាម?
តើអ្នកធិនជាថ្មីថ្មីម៉ែប ដើម្បីយកការស្រាវជ្រាវ របីប្រាស់រាយការ ស្ថិតិយាយ ក្នុងការបង្ហាញការពេលវេលាបាយការណ៍? តើអ្នកធ្វើថ្មីថ្មីម៉ែប អាយុ មានការពេលវេលាបាយការណ៍ ដើម្បីបញ្ចប់ការបង្ហាញការណ៍?
- តើអ្នកធ្វើថ្មីថ្មីម៉ែបដើម្បីបង្ហាញពីផ្លូវដែលគឺត្រឹម (បុរាណរកសម្រាប់ដែលគឺត្រឹម)?
តើអ្នកត្រូវតែងទូលាត់ព័ត៌មានអំពីប្រជាធិបតេយ្យ វិប្បុលព័ត៌មានលំអិកអំពី មនុស្សចំនួនគិច?
តើអ្នកអាចទទួលបានព័ត៌មានទាំងនេះការបង្ហាញការណ៍ម៉ែប កំរង សំនួរការចុះទិន្នន័យកិច្ច ការចែងគ្រោងធនកសារនឹងអ្នក វិនិយោគទេវត្ថេ?
- តើនីមួយនាមមាននិភ័យអ្នកខ្លះ? តើត្រឹម?
តើការស្រាវជ្រាវអាចនិងធ្វើអាយុអ្នកសំភាសន៍ និងត្រូវបានគេសំភាសន៍មាន បញ្ហាបញ្ហាមួយត្រូវ?
តើការស្រាវជ្រាវធ្វើអាយុអ្នកត្រូវបានគេសំភាសន៍ពីបាកចំពុទ្ធដី វិកាយការបង្ហាញបានបំបាត់គ្នា?
តើមានអនុលោមអ្នកអាចចំនាក់ទំនងដើម្បីការសំភាសន៍ ដើម្បីជួយពួកគេទទួលបានគុណភាពទៅឡើងទេ?

មានវិធីប្រើប្រាស់ដើម្បីប្រមូលព័ត៌មានដើម្បីត្រូវមតិ។ អ្នកអាចពិចារណា ដោយប្រើប្រាស់ធនកសារ គុណភាព វិគិសារជាតុលេខា ការស្រាវជ្រាវចំនួន រូរកដើម្បីធ្វើសារកណ្យកម្លាំង និងប្រមូលទិន្នន័យពីចំនួនមនុស្សភាពពុច្ញះ ជានិយោគធ្វើការស្រាវបស្បែងមកឯ វិប្បុលសំខាន់ខ្លះទេ តើដើម្បី ប្រមូលទិន្នន័យជាលេខា ការចែងគ្រោងធនកសារបែបគុណភាព ប្រើប្រាស់ការសំភាសន៍ និងការស្រាវប់ស្ថាដ ការវិភាគបញ្ហាមួយ វាអ្នកសំបុត្រិតិភារនៃបុគ្គលិកដែលធ្វើត្រឹមនៅលើភាពទិន្នន័យភាពទិន្នន័យប្រមូលសំភាសន៍ តែមានការយល់ដឹង និងព័ត៌មានយ៉ាងសុចំណែក អ្នកគឺអាចធ្វើការការស្រាវជ្រាវ ទាំងការស្រាវជ្រាវបែបចំនួន និងបែបគុណភាពមួយដែរ។ ធ្វើការពិភាក្សាភ្លេចប្រាក់ដែលបានគេត្រូវ និងសំភាសន៍អ្នកដែលបាននិយាយអំពីអំពីរឿងរបស់គោរព។

ការកំណត់បញ្ហា

ក្រុមសហគមន៍ផ្តល់សេវាកម្មដល់សហគមន៍ ហើយប្រកបដ្ឋាល់រូមយ៉ាងសកម្មភាព ការគោរពស្ថិមគឺ ឱ្យមានជំនួយសម្រាប់បុគ្គល និងសម្រាប់ការផ្តល់បញ្ជីការអនុវត្តន៍យោបាយនិងការអនុវត្តន៍យោបាយនិង ត្រូវការសហគមន៍ជាមួយក្រុមសហគមន៍ បុគ្គលិក និងធនធានមានកម្រិតភាពការចែងក្រែង នកសារជាចំណាច់ដែលគ្រប់ការប្រើប្រាស់ការគោរពស្ថិមគឺ។

នេះជារឿងសំខាន់ដោយទៅនៅក្នុងការគោរពសម្រាប់ការគោរពស្ថិមគឺ ដោយផ្ទាល់ខាងក្រោម៖

- ត្រូវការរំបៀបសំសហគមន៍
- ភាពខ្សោះនិងជំនាញពីសេសនៃក្រុមសហគមន៍
- ការបេង្ញាញិត្តរបស់ផ្ទាល់រូមបញ្ចប់ទាំងការបេង្ញាញិត្តសិទ្ធិមនុស្ស
- ជាមិត្តភាពអនុវត្ត ដើម្បីធ្វើឱ្យមានភាពមុននៃក្រុមសហគមន៍
- បន្ថែមទេរកលើរបៀបដើម្បីកំណត់បញ្ហាអាជីវិភាគ មួយស្ថុមមិលដំពូកទី១ ដោយធ្វើឱ្យការគោរពសម្រាប់អ្នកនៅក្នុងការបង្ហាញបញ្ហាកំភាសាគារ នកសារការរំលោភសិទ្ធិមនុស្ស

បញ្ហាអាជីវិភាគមួយគឺវគ្គត្រូវបានកំណត់ដោយសមាជិកសហគមន៍ ដែលពួកគោលការកំណត់សម្ងាត់យើង និងបានថែករំលែកបទពិសោធន៍អំពីឯកសារដែលបានកើតឡើងឡើងទៅមនុស្សភាពការគោរពស្ថិមគឺ ដើម្បី ងាយស្ម័គ្រគោលនឹង។ ប្រសិនបើក្រុមសហគមន៍កំពុងធ្វើការលើបញ្ហាផ្លូវការ នៅក្នុងការគោរពស្ថិមគឺ និងពិចារណាការសហការគ្នា អំពីយុទ្ធសាស្ត្រ ការចែងក្រែងនកសារ និងការគោរពស្ថិមគឺ ដើម្បីបង្កើនការកំណត់បញ្ហាកំភាសាគារ នកសារការរំលោភសិទ្ធិមនុស្ស

ការប្រើក្រារយោបល់ដោយផ្ទាល់ជាមួយសមាជិកសហគមន៍នៅជាប្រព័ន្ធដែលបែងចាយ ដើម្បីបង្ហាក់កំណត់បញ្ហាកំភាសាគារ នកសារការរំលោភសិទ្ធិមនុស្ស និងការរំលោភសិទ្ធិមនុស្សនៃក្រុមសហគមន៍ និងការបង្ហាក់កំណត់បញ្ហាកំភាសាគារ នកសារការរំលោភសិទ្ធិមនុស្ស និងការគោរពស្ថិមគឺ ដើម្បីបង្កើនការកំណត់បញ្ហាកំភាសាគារ នកសារការរំលោភសិទ្ធិមនុស្ស

ហេតុអ្និតិក្រារ៖យោបល់ជាមួយសហគមន៍?

- បង្កើតភាពជាកំណត់លាក់ គោលដៅគោរពស្ថិមគឺ
- ការងារការកំព្រមហេយកាន់តែខ្សោះនិងការបេង្ញាញិត្តពីសហគមន៍ នេះនឹងផ្តល់សម្រាប់ការទំនាក់ទំនងអ្នកនិងគ្រប់គ្រងការគោរពស្ថិមគឺ និងការកំណត់បញ្ហាកំភាសាគារ នកសារការរំលោភសិទ្ធិមនុស្ស និងការបង្ហាញបញ្ហាផ្លូវការ និងការរំលោភសិទ្ធិមនុស្ស
- កែវងគារធនធាន និងគោរពស្ថិមគឺ និងបណ្តាញផ្លូវការ និងការកំណត់បញ្ហាកំភាសាគារ នកសារការរំលោភសិទ្ធិមនុស្ស

ការរាយតម្លៃ និងគ្រប់គ្រងហានិភ័យ

មុនពេលការចាប់ផ្តើមលើគម្រោងនេះ អ្នកស្រាវជ្រាវបានក្រែគិតយ៉ាងខ្សោះ និងការពិភាក្សាអំពី នឹងការដោះស្រាយឱ្យលាងត្រូវបុខុសទៅនឹងសំណើរទាំងនេះ។ អ្នកគ្រប់គ្រាមាននេះទេ: ត្រួចការប្រឈមមុខនឹងកម្រិតខុសគ្នានៅហានិភ័យ និងអារម្មណ៍របស់អ្នករាល់គ្នាដែលពីហានិភ័យសម នឹងទទួលការគោរព។

មុនពេលការចាប់ផ្តើមលើគម្រោងនេះ គិតអំពីការដែលអាចនឹងក្រោបានរោងការគំរាមកំហែង។ តើមានអង្គភាព ឬបុគ្គលិោនទទួលបានអត្ថប្រឈមនៅឡើងការពិភាក្សានៅមិនមែនវិធីអីទេ? ប្រសិនបើអ្នកបង្ហាញការវិភាគនេះទេ: តួតកៅតែមានអំណោចអង្គភាពដើម្បីបញ្ចប់គម្រោងនេះ? តួតកៅតែអាចប៉ះពាល់ដល់អង្គភាព អ្នកសម្រាប់អ្នកនឹងក្រោបានគេសម្រាសន៍របស់អ្នកបានទេ?

តើមានអ្នកដែលកៅតទីនេះដែលដែលដើរបានប្រកែទេ?

មានវិធីមួយចំនួនដើម្បីការពិភាក្សាដែលមិនចាំបាច់មាន។ មានវិធីសាល្បមួយចំនួន ប៉ុណ្ណោះត្រួចការពិភាក្សាដែលមួយនឹងមិត្តភាពការងារ និងសហគមន៍របស់អ្នកនឹងបានគំនិតធ្វើនូវការដោយត្រូវបានប្រកែទេ:

- អនាមិក - អ្នកអាចផ្តល់បញ្ជីសំណើរបស់អ្នករាល់គ្នាដែលអ្នកសំភាសន៍ ដូចជាអាយុ ស្រុកកំណើត ការងារ និង ប្រយោជន៍។
- រៀបចំសាល្បមួយនៅក្នុងគម្រោងនេះ ប្រព័ន្ធផ្សព្វផ្សាយ ឬអ្នកការពិភាក្សាដែលអ្នកនឹងបានប្រកែទេ តាមរយៈសម្រាប់គម្រោងរបស់អ្នក អ្នកអាចប្រើប្រាស់អ្នកនឹងបានប្រកែទេ តាមក្នុងគម្រោងនេះ។
- ដូចជាអង្គភាព អ្នកអាចនឹងវិភាគនៃអ្នកនឹងក្នុងគម្រោងនេះ - ប្រសិនបើគម្រោងរបស់អ្នកនឹងមានសារៈសំខាន់របស់ខ្លួន ឬអ្នកមួយដែលអ្នកអាចនាំក្នុងគម្រោងនេះ ត្រួចការចូលរួមនៅក្នុងគម្រោង ទទួលបានគំនិត និងបង្ហាញពីការអំពីរបៀបប្រកែទេ និងសម្រាប់អ្នកនឹងដើរប៉ះពីរបស់ខ្លួន។
- កសាងមួលដ្ឋាននៃមំនៅការគំនោះនៅក្នុងសហគមន៍របស់អ្នក ប្រសិនមានការពិភាក្សាទិន្នន័យ ការប្រឈមបញ្ជីសំណើរបស់អ្នក និងការប្រាស់យទាក់ទងជាតីកញ្ចប់ជាមួយ សហគមន៍អំពីការវិគិចចំនួន អ្នកអាចកសាងមួលដ្ឋាននៃការគំនោះនៅក្នុងគម្រោងដោយ សម្រេចមិត្ត ដែលស្ថាល់ និងឱ្យការិះដល់ការងាររបស់អ្នក ប្រសិនបើអ្នកត្រូវបានគេរាយប្រហារ ប្រុងគំនោះនៅក្នុងគម្រោងនេះ ដែលគំនោះនៅក្នុងគម្រោងនេះ និងជាទិន្នន័យ។
- ទំនាក់ទំនងសហគមន៍ដើម្បីបង្កើតសម្រេចមិត្ត អង្គភាពដែលមានទំនាក់ទំនងជាមួលដែលប្រឈម ដល់ក្រុមសហគមន៍គ្នាបានប្រឈមពីការរាយប្រហារ ប្រជាជននិងស្ថាបនអ្នកមានអំណោច ត្រួចការប្រកួតប្រដែងជាមួយនឹងមួយធ្វើនូវការ ប្រសិនបើនរណាម្នាក់ដែលនឹងអ្នក ហើយដែលអាចនាំអង្គភាពដើម្បីមានការបៀបចំហេទនៅនឹងអ្នកដែលអ្នកត្រូវឱយ។

កន្លឹះសម្រាប់ការពិគ្រោះយោបល់សហគមន៍

- សេចក្តីព្រៃនរបៀបវារៈ: និងថែករំលែកជាមួយក្រុមសម្រាប់បញ្ហាលតាំងនូវការ
- ពិគ្រោះយោបល់ជាមួយក្រុមចម្លោះនៅក្នុងសហគមន៍ដើម្បីយោបល់ពីបញ្ហាសិទ្ធិមនុស្សពីទស្សន៍ការយោបល់យើងឱ្យដឹងត្រូវ និងពិគ្រោះជាមួយអ្នកដែលមិនធ្លាប់ឡើការកន្លែងមក។
- ឯកភាពសិបញ្ញាសិទ្ធិមនុស្សដាក់ទិន្នន័យ ប្រយោជន៍សហគមន៍
- ក្រុររោះបច្ចុប្បន្ន ដើម្បីស្វែប់ និងរៀនពីសមាជិកសហគមន៍ក្នុងអំឡុងដំណើរការនៃការពិគ្រោះយោបល់។
- អនុញ្ញាតឱ្យអ្នករាល់ត្រូវនិយាយដោយសេវី ផ្តល់ពេលសម្រាប់ព័ត៌មានត្រួតបំណត់ចំណាំទាំងអស់ ដើម្បីពិនិត្យឡើងវិញពេលក្រោយ។
- តាមចាននិងការក្រោចចំនួនដែលជាមួយនឹងក្នុង។
- ផ្តល់ជំណើនសហគមន៍ អំពីក្រុមដែលនិងការរិកចម្លោះ និងក្រុមសហគមន៍ ដែលចាត់ពានូបញ្ញាបញ្ហាប្រយោជន៍ដែលអ្នកអាចនិងផ្តល់ជំនួយនូវការបន្ថែម។
- ពិភាក្សាអំពីហានិភ័យដែលអាចកើតឡើង និងបង្កើតដែនការបន្ទូយហានិភ័យ។
- ក្រុមក្រុរគេងដោយការដើរឱ្យមានការរិកចម្លោះនៅក្នុងការការពង្រាស់លាស់ មានជនិតភាព។
- ប្រសិនបើអ្នកមិនដឹងចាប់ឡើយចំពោះសំណើ និយាយដោយស្មោះត្រង់ និងអាចផ្តល់ចាប់ឡើយបន្ទាប់ពីកិច្ចប្រជុំនេះ។
- ប្រសិនបើអ្នកក្រុរនៅពិគ្រោះយោបល់ជាមួយអ្នកចូលរូម ដែលកំណត់តំនិកបុគ្គល ឬផ្លូវការ របស់ក្រុមក្នុងការនិយាយដោយសេវី ផ្តល់ជាមួយនិងមនុស្សទាំងនៅៗដោយឡើកពិគ្រោះ។
- កុំបង្ហាញចំណូលចិត្ត សម្រាប់មគិរបសបុគ្គលណាម្នាក់ ក្រុមណាមួយឡើយ។
- កុំឱ្យកិច្ចប្រជុំនេះទទួលកត្តិពល ពីរបៀបវារៈ: ប្រតិបត្តិរបស់មនុស្សណាម្នាក់។
- ចូរកុំដើរការសន្យាយណាមួយដែលមិនអាចឡើយ។

របៀបសំភាសន៍អាជ្ញាបីពាក្យសម្បិតិយាយជាល់របស់ខ្លួន
ជាម្វោង។ ក្រុមសហគមន៍ពិប្រទេសកម្មដ្ឋាន

ដើម្បីធ្វើការសំភាសន៍អាយកាន់តែសិរី

យើងចានផ្តល់សម្រាប់ការអនុវត្ត ការអនុវត្តយោបល់ និងយុទ្ធសាស្ត្រសម្រាប់
សំភាសន៍បន្ថែមទៀត។ ក្រុមសហគមន៍ពិប្រទេសមិយ៉ាន់ម៉ា

គន្លឹះសម្រាប់អ្នកសម្រាល

- ស្ថិត្រាគដជាអ្នកសម្រាលអាជ្ញាបីពាក្យសម្បិតិយាយភាសាតំបន់ និងប្រាស់ប្រាក់ទៅយោងដាយស្រួល
ជាមួយនឹងអ្នកនឹងត្រូវបានគេសម្រាលនៅ។
- ជានាថាអ្នកសម្រាលមានភាពងាយស្រួលអាជ្ញាបីពាក្យ និងប្រជាជនពិប្រភ័ណ្ឌសង្គម
និងរបៀបប្រើប្រាស់បន្ថែមទៀត។ និងជានាថាដូចត្រូវបានដានដូចត្រូវបានដាននៅក្នុងមានអំពើមនុស្សដែល
ធ្លាក់នឹងសម្រាល។
- ប្រើប្រាស់អ្នកសម្រាលដែលមានភាពងាយស្រួលដើម្បីការរំលែកប្រើប្រាស់ការប្រមូលទិន្នន័យទាំងមូល
ដើម្បីរក្សាស្តីភាពនៃការសម្រាលទាំងអស់។
- ជានាយុវជាននូវអ្នកសម្រាលទាំងអស់ ជានដឹងយោងពេញលេញ អំពីកម្រាធនេះគោលបំណង
របស់ខ្លួន វិធីសាស្ត្រសម្រាល និងគោលឡើងស្តីបុគ្គលិកនិងអាជ្ញាបីពាក្យទាំងអស់។
- បណ្តុះបណ្តាលអ្នកសម្រាល មគ្គទេសក់សំភាសន៍និងនៅក្នុងការប្រើប្រាស់ការសម្រាលដោយរបៀប
ជាអាណិតនិងចំនួចរាស់បិប។
- ចំនួចរាស់បិបអំពីយេនខ្លះនៅក្នុងការប្រើប្រាស់ការសម្រាល និងស្ម័គ្រាយចំនួនអាជ្ញាបីពាក្យ
ភាពងាយស្រួល និយាយទៅអ្នកមានយេនខ្លះដូចត្រូវ។
- ប្រសិនបើអ្នកអាជ្ញាបីពាក្យបានបុគ្គលិក ដើម្បីធ្វើការកត់ក្រោចំណាំ ដូច្នេះសម្រាលនេះអាជ្ញាបីពាក្យ
ស្ថាបនិងកត្តាប់ជាមួយអ្នកត្រូវបានគេសម្រាល។
- សូមព្យាយាមដើម្បីប្រើប្រាស់បន្ថែមទៀតនៃអ្នកសម្រាលដែលត្រូវបានប្រើប្រាស់ អ្នកសម្រាលប្រើប្រាស់
អាជ្ញាបីពាក្យ និងការអនុវត្តន៍យោបល់ និងយុទ្ធសាស្ត្រ និងទិន្នន័យនិងការសម្រាលមួយចំនួន មិន
អាជ្ញាបីពាក្យប៉ុណ្ណោះទេ។

ការបង្កើតទម្រង់សំភាសន៍

- ចំពោះដំឡាតាំងសំភាសន៍ដែលបានរៀបចំឡើងជាកំស្មាន សូមមើលដំពូកទី២ អំពីសិទ្ធិសំភាសន៍ក្នុងការបញ្ចាក់ថាបានការណ៍ដែលបានរៀបចំឡើងជាកំស្មាន។

ស្ថាន់សំនួរដៃលក្ខ្យាបើយដែលសំខាន់ប្រសិនបើអ្នកចង់បានទិន្នន័យដែលមានគុណភាពខ្ពស់ដើម្បីយកទៅប្រើប្រាស់ការស្វែងរកការគាំទ្រ។ ទម្រង់សំភាសន៍គឺមានលក្ខណៈសាមញ្ញដែលមានបច្ចុប្បន្នសំណ្ងះដែលអាចធ្លាយ៖

- ណែនាំដែលអ្នកដែលធ្វើសំភាសន៍ និងគោរពធ្វើយ៉ាងណាមេរោគជុំវិញតែតែគោននៃល្អប្រចាំថ្ងៃ។
- ចំណាំអ្នកចង់បានរៀបចំឡើងជាកំស្មានសំភាសន៍មួយណាមេរោគដែលអ្នករៀបចំឡើងដែលបានរៀបចំឡើងជាកំស្មាន។

ក្រុមសហគមន៍ដែលបានចង់បានរៀបចំឡើងជាកំស្មានសំភាសន៍ និងគោរពធ្វើយ៉ាងណាមេរោគជុំវិញតែតែគោននៃល្អប្រចាំថ្ងៃ។ ក្នុងការស្វែងរកការគាំទ្រ ក្រុមសហគមន៍នឹងបានរៀបចំឡើងជាកំស្មានសំភាសន៍ ដើម្បីប្រើប្រាស់ការស្វែងរកការគាំទ្រ។ ក្នុងក្រុមសហគមន៍នឹងបានរៀបចំឡើងជាកំស្មានសំភាសន៍ ដើម្បីប្រើប្រាស់ការស្វែងរកការគាំទ្រ។

ជំហានដំបូងនៅក្នុងការបង្កើតទម្រង់សំភាសន៍ដើម្បីកំណត់ប្រភេទមនុស្សដែលអ្នកសង្ឃឹមថានឹងធ្វើយ៉ាងណាមេរោគ កំន្លែងដែលជាស្ថាប់អ្នកធ្វើយ៉ាងណាមេរោគ។ ដើម្បីអាយុប្រាកដជាសំណ្ងះដែលអ្នកបើយច្បាស់ អ្នកត្រូវតែតិចអំពីប្រភេទអ្នកធ្វើយ ក្រុមសហគមន៍នឹងបានរៀបចំឡើងជាកំស្មានសំភាសន៍ ដើម្បីប្រើប្រាស់ការស្វែងរកការគាំទ្រ។

ទម្រង់សំណ្ងះដែលអ្នកបានរៀបចំឡើងជាកំស្មានសំភាសន៍ និងងាយស្មែលយ៉ាងណាមេរោគ ជាចាប់ផ្តើមដោយបានរៀបចំឡើងជាកំស្មានសំភាសន៍ ដើម្បីប្រើប្រាស់ការស្វែងរកការគាំទ្រ។

- ឧទាហរណ៍ទី១: តើអ្នកធ្លាប់ដីប្រទេសនូវការរៀបចំឡើងជាកំស្មានសំភាសន៍ តើនិក បុរាណនៃអ្នកធ្វើយ៉ាងណាមេរោគដែលជាស្ថាប់អ្នកធ្វើយ៉ាងណាមេរោគ និងបានរៀបចំឡើងជាកំស្មានសំភាសន៍ ដើម្បីប្រើប្រាស់ការស្វែងរកការគាំទ្រ?
- ឧទាហរណ៍ទី២: តើអ្នកធ្លាប់បានការបំបាត់បានរៀបចំឡើងជាកំស្មានសំភាសន៍ តើនិក បុរាណនៃអ្នកធ្វើយ៉ាងណាមេរោគដែលជាស្ថាប់អ្នកធ្វើយ៉ាងណាមេរោគ និងបានរៀបចំឡើងជាកំស្មានសំភាសន៍ ដើម្បីប្រើប្រាស់ការស្វែងរកការគាំទ្រ?

ឧទាហរណ៍ទី១ គឺមានភាពមិនច្បាស់លាស់។ មនុស្សមួយចំនួនមិននឹងបានរៀបចំឡើងជាកំស្មានសំភាសន៍ ហើយវាអាចមាននីយថាភាគារយល់ខ្ពស់ត្រូវបានសំរាប់មនុស្សដោយច្បាស់។ ឧទាហរណ៍ទី២ គឺជាសំណ្ងះដែលមានភាពប្រចាំថ្ងៃរបស់អ្នកស្វែងរកការគាំទ្រ។ អ្នកស្វែងរកការគាំទ្រ ត្រូវបានរៀបចំឡើងជាកំស្មានសំភាសន៍ ដើម្បីប្រើប្រាស់ការស្វែងរកការគាំទ្រ។

វគ្គិជាសំណ្ងះដែលបើកចំហែដែលមិនព្យាយាមដីកមុខអ្នកធ្វើយ៉ាងណាមេរោគដើម្បីផ្តល់ភាពលម្អិត។ សូមពិចារណាមុខឧទាហរណ៍ទី១ ដើម្បីប្រើប្រាស់ការស្វែងរកការគាំទ្រ។

- ឧទាហរណ៍ទី១: តើអ្នកអាចប្រាប់បានរៀបចំឡើងជាកំស្មានសំភាសន៍ ដើម្បីប្រើប្រាស់ការស្វែងរកការគាំទ្រ?
- ឧទាហរណ៍ទី២: តើអ្នកអាចប្រាប់បានរៀបចំឡើងជាកំស្មានសំភាសន៍ ដើម្បីប្រើប្រាស់ការស្វែងរកការគាំទ្រ?

ឧទាហរណ៍ទី១ មានភាពលម្អិត និងដីកនាំដែលបានរៀបចំឡើងជាកំស្មានសំភាសន៍ ឧទាហរណ៍ទី២ ដើម្បីប្រើប្រាស់ការស្វែងរកការគាំទ្រ។ វាអនុញ្ញាតឱ្យអ្នកធ្វើយ៉ាងណាមេរោគ និងបានរៀបចំឡើងជាកំស្មានសំភាសន៍ ដើម្បីប្រើប្រាស់ការស្វែងរកការគាំទ្រ។

សមពិធានណ៍ចានក្រោមនៅពេលដែលយើងបង្កើតមគ្គទេសកក្តីងសំភាសន៍:

- តើអ្នកបានពិគ្រោះយោបល់ជាមួយបុគ្គលិក និងអ្នកស្ថិត្របស់អ្នកទាក់ទងនឹងការបង្កើតសំណូរ និងការអក់បញ្ចូលនូវតំនិត និងបទពិសោធន៍របស់ពួកគេ?
- តើសំណូរដែលស្ថិត្រណា: សម្របសម្រាប់អ្នកដើរយ៉ាងរបួនទេ?
- តើអ្នកបានអក់បញ្ចូលសេចក្តីណែនាំដើរបោកបំអំពីការព្យាយក្រារដែរយូទេ?
- តើសំណូរមានគោលដៅរាល់បំណងច្បាស់ភាស់ទេ?
- តើបំផុះបំសំណូរមានលក្ខណៈសម្របដែរយូទេ?
- តើសំណូរមានភាពដាយស្រសលយ៉ាល់ និងមិនមានពាក្យបច្ចេកទេសដែលមានភាពស្ថានពាក្យកាត់ និងភាសាទាមតំបន់?
- តើបញ្ញើនេសំណូរបានសាកល្បង ដើរបោកនឹងម្រោលម្អាតដែរទេ?
- តើវាប៉ែងមុខនៅក្នុងបញ្ចប់មិនអាចរាយការការពេទ្យបានទៀតទេ?
- តើមគ្គទេសកសំភាសន៍អាចទទួលបាននៅពីតំបនទាក់ទងទៅនឹងសំណូរដាយស្រសលម្អានមានដូចជា អ្នកណា អីទេ កន្លែងណា ពេលពេលណា ហេតុអី របៀបណា?
- តើការសំភាសន៍នេះបានរៀបចំដើរបោកបោយងទេ និងការចែងទំនុះកាត ការថែទំសុខ ភាពផ្ទិត ដែនូយដែនកច្បាប់ បុសវាកាំប្លែងទៀតប្រសិនបើចាំបាច់?

នឡូលពីអីដែលជាផ្លូវការ ឯណាល់ និងធមលវិបាកនៃការរើសរើសដែលបានដូចប្រចាំថែរៀប អ្នកសំនោះមួយនៅក្នុងការអនុវត្តន៍ តើមានការលើបាយក្តុងការអនុវត្តន៍បំផុះពាល់ ឬនូលវិបាកណាមួយដោយសារកត្តិការមិនបានតិតអំពីចំនួចទំនុះទេ។ ដូច្បែនីយែងបានរកយើត្តិដើរឃ្លាគារក្រឹមដើរបោកនឹងតុលាការ ដែលបានបន្ទាន់ដោយសារក្រឹមជាមួយការជំនួយតិតតុលាការ។ ការដែលបង្ហាញបញ្ជាក់នេះទៀត និងការបង្ហាញការបង្ហាញទៀតបញ្ជាក់ថា «លទ្ធផលនៃការបង្ហាញ» នៅក្នុងក្រុមសហគមន៍ពិប្រជែសមិយ៉ាន់ម៉ា

តើវីវឌ្ឍន៍សំភាប់ដើរបោកបោយមគ្គទេសកសំភាសន៍បានប្រសិរី:

- ចាប់ដើរបោកបោយការរាយការអនុវត្តតាមដឹកជឿ សំណូរដែលជាមួយស្រសល និងការគោលការណ៍ទៅនឹងអ្នកជឿតុលាការ។ ស្នូលិនិភ័យជាប្រចាំពាត់តាមតិត តើតិតតុលាការនៃការបង្ហាញក្នុងការបង្ហាញបន្ទាន់បានបង្ហាញបន្ទាន់ដើរបោកបោយការដែលបង្ហាញជាមួយការបង្ហាញតិត។
- បញ្ចប់សេចក្តីណែនាំអំពីការសំភាសន៍ ដើរបោកបោយការដែលបង្ហាញក្នុងការបង្ហាញជាប្រចាំពាត់តាមតិត។ ខ្លួនគ្នាបានបង្ហាញបន្ទាន់ដើរបោកបោយការដែលបង្ហាញជាមួយការបង្ហាញជាប្រចាំពាត់តាមតិត។ និងការបង្ហាញបន្ទាន់ដើរបោកបោយការដែលបង្ហាញជាមួយការបង្ហាញបន្ទាន់ដើរបោកបោយការដែលបង្ហាញជាមួយការបង្ហាញជាប្រចាំពាត់តាមតិត។
- អ្នកសំភាសន៍នានាដែលត្រូវឱ្យបានបង្ហាញបន្ទាន់ដើរបោកបោយការដែលបង្ហាញបន្ទាន់ដើរបោកបោយការដែលបង្ហាញជាប្រចាំពាត់តាមតិត។
- អនុញ្ញាតឲ្យផ្តល់ដំភាសន៍អាជីវកម្មយើងជាប្រជុំដែលបានបង្ហាញបន្ទាន់ដើរបោកបោយការដែលបង្ហាញជាប្រចាំពាត់តាមតិត។
- ចេញលក្ខណៈក្នុងបញ្ចប់ការដែលបង្ហាញជាប្រចាំពាត់តាមតិត។
- គិតតុលាការជាប្រចាំពាត់តាមតិតដើរបោកបោយការដែលបង្ហាញជាប្រចាំពាត់តាមតិត។
- តើបិទដើរបោកបោយការដែលបង្ហាញបន្ទាន់ដើរបោកបោយការដែលបង្ហាញជាប្រចាំពាត់តាមតិត។
- ចេញក្នុងក្រុមសហគមន៍ដើរបោកបោយការដែលបង្ហាញជាប្រចាំពាត់តាមតិត។
- ចេញក្នុងក្រុមសហគមន៍ដើរបោកបោយការដែលបង្ហាញជាប្រចាំពាត់តាមតិត។
- ចេញក្នុងក្រុមសហគមន៍ដើរបោកបោយការដែលបង្ហាញជាប្រចាំពាត់តាមតិត។
- ចេញក្នុងក្រុមសហគមន៍ដើរបោកបោយការដែលបង្ហាញជាប្រចាំពាត់តាមតិត។
- ចេញក្នុងក្រុមសហគមន៍ដើរបោកបោយការដែលបង្ហាញជាប្រចាំពាត់តាមតិត។

ជំនួយការរៀបចំសំភាសន៍ និងផ្តល់នូវការ

- រៀបចំ សេចក្តីណែនាំ និងទំនួរដាការយោប្បាយព្រមដួនដាច់ឈើន ។
- ធ្វើបោះពុម្ព ចំណែកថ្លែងបានគ្រប់គ្រាន់នៃសំណុំបែបបទនៃការយោប្បាយព្រម ត្រូវបានដួនដាច់ឈើន ស្ម័គ្រប់ការសំភាសន៍ទាំងអស់ និងទទួលបានហត្ថលេខាប្រសិនបើពួកគេ ត្រូវបានផ្តល់នូវការយោប្បាយព្រមដាយលក្ខណ៍អគ្គិស្ស ។
- ធានាស្ថាតក្រឹម បុច្ចែន សំលែងរបស់អ្នកត្រូវបាន សាកម្មនិង បើកដើម្បីកត់ក្រាសំលែង ការព្រមព្រំងដែលបានដួនដាច់ឈើន និងការសំភាសន៍ ។
- រក្សាទុកទម្រង់ចុះហត្ថលេខា ដោយធានាសុវត្ថិភាព ត្រួតពិតានដោយមានចាក់សោរ។

យើងបានបង្កើតទម្រង់យោប្បាយព្រម ដាច់ឈើនហានុញ្ញា : បើកចំប្បុះដែលយើងបានបង្កើតរៀងក្រួមនៅត្រួតពិតានដោយមានចាក់សោរ។ យើងបានបង្កើតទម្រង់យោប្បាយព្រម ដែលមានចាក់សោរ។ ក្នុងការបង្កើតទម្រង់យោប្បាយព្រម ដែលមានចាក់សោរ។

កោលឆ្លៃ: អ្នកចូលរួមមិនចំណែកចុះហត្ថលេខាលើបែបបទព្រមព្រំងក្រួមនៅត្រួតពិតានដោយមានចាក់សោរ។ យើងបានបង្កើតទម្រង់យោប្បាយព្រម ដែលមានចាក់សោរ។

មុនពេលចាប់បង្កើតការសំភាសន៍ទាំងអស់ យើងបានពន្លេឱ្យអំពីការស្រាវជ្រាវដែលត្រូវបានបញ្ចប់ឡើង ទៅក្នុងសំណុំបែបបទនៃការយោប្បាយព្រមនៅ៖ យើងបានពន្លេឱ្យអំពីបែបបង្កើតសំភាសន៍ ដែលអាចទទួលយក។ យើងបានពន្លេឱ្យអំពីការស្រាវជ្រាវដែលយើងដើម្បីបង្កើតសំភាសន៍ នូវកំណែត្រា និងអំពីដំណឹងការនៃការឈុបុបន្ទាន់។

ក្រុមសហគមន៍ពិប្រែសមិយ៉ាន់ម៉ា

យើងមិនបានស្ថិសុំឱ្យប្រជាធិបតេយ្យចំណែកចុះហត្ថលេខាលើចំណែកចុះហត្ថលេខាលើបែបបទព្រមព្រំង យើងត្រូវបានយកការយោប្បាយព្រមដោយពាក្យសំដើរ នូវការបង្កើតទម្រង់យោប្បាយព្រម ដែលមានចាក់សោរ។ យើងមានការស្រាវជ្រាវបញ្ចប់ថាគ្នុងការទទួលបានចុះហត្ថលេខាលើក្នុងវគ្គមុខ នូវក្នុងការបង្កើតទម្រង់យោប្បាយព្រមព្រំងត្រួតពិតានបស់ពួកគេ។

មិនមែនអ្នកផ្តល់សំភាសន៍ទាំងអស់អនុញ្ញាតឱ្យមានការបង្កើតទម្រង់យោប្បាយព្រមព្រំង ដែលបានដួនដាច់ឈើន ។

ស្ម័គ្រប់លម្អិតបន្ទែមទេ ការបង្កើតទម្រង់យោប្បាយព្រមព្រំងដែលបានដួនដាច់ឈើន និងទទួលបានចុះហត្ថលេខាលើក្នុងការស្រាវជ្រាវដែលយើងដើម្បីបង្កើតទម្រង់យោប្បាយព្រមព្រំង ។

ឧទាហរណ៍ សូមមេិលខាងក្រោមនេះ ទម្រង់ A ទម្រង់យោប្បាយព្រមព្រំង ។

ការព្រឹសវិសអ្នកផ្តល់បទសម្ងាត់

នៅពេលដែលអ្នករៀបចំសំណាល់សម្ងាត់ អ្នកនឹងត្រូវការចាប់ផ្តើមពីការគម្រោគផ្តល់បទសម្ងាត់ជា
មុន។ ទាំងនេះគឺតែជាគែងជាបសគួរដែរដែរ។ តើស្ថិស្សរកអ្នកផ្តល់បទសម្ងាត់ដោយរបៀបណា? ទាំងអស់
នេះគឺចំណាំដែលអាចធ្វើ៖

- សម្ងាត់ម្នាក់ពីនោរ ដែលពួកគាត់អាចផ្តល់នៅខាងក្រោមនៃអ្នកទៅអ្នកដែឡើយទៅក្នុងពេលមនបទពី
សោដ្ឋកិច្ចប្រហាក់ប្រហែលគ្មាន។ នេះគឺជាផួកគាត់ដែលមិនត្រូវដោលជាបាត់ទៅក្នុងពេលមនបទពី
គម្រោគ។ ប្រព័ន្ធដូចគេងក្នុងពេលមនបទពីគម្រោគមេដែលនឹងដោលក្នុងពេលមនបទពី
គម្រោគ។
- ចំណាយពេលលើការងារសង្គមនៅក្នុងដែលប្រភេទនូវសិរីដែលអ្នកក្នុងពេលមនបទពី
គម្រោគ។ (មធ្យាបាយកាត់បន្ទាយនូវវេលាឌីអ្នកគ្រែក ទិញ្ញរ គីបាក្រី មជ្ឈមណ្ឌលសហគមន៍
ព្រះរាជាណាចក្រកម្ពុជា បុរិយាណីស្សាម) នៅនេះជាក្នុងពេលទៅដោលជាអ្នកដែឡើយទៅក្នុងពេលមនបទពី
គម្រោគ។
- បិទប្រកាសសំណើរឿងអ្នកផ្តល់បទសម្ងាត់ជាសាធារណៈនូវក្នុងដែលមនុស្សដែលអ្នកក្នុំ
ការអាចធ្វើបានក្នុងពេលពីសោដ្ឋកិច្ចក្នុងនៅក្នុងពេលមនបទពីគម្រោគ (ដូចដោ
នៅក្នុងប្រព័ន្ធដែលនឹងសង្គម, សប្តាហារពេតិមាន បុគ្គារខេត្តនៅក្នុងមាន)។
- សុចិត្តិលើដែលមនុស្សដែលអ្នកចំណាំសម្ងាត់មានភាពទុកចិត្ត ដូចដោលជាអ្នកដែឡើយទៅក្នុងពេលមនបទពី
គម្រោគ (ដូចជាអ្នកដែលក្នុងទិន្នន័យប្រព័ន្ធសម្ងាត់ បុរិយាណីការមិត្តអប់រំមិត្ត)។

នូវការណិតិមួយចំនួន អ្នកសម្ងាត់អាចត្រូវការប្រើវិធីសាស្ត្រខ្ពស់ឡើងដែលមេចិត្តទូល
ជានបរិមាណ និងគុណភាពនៃតម្រូវការសម្ងាត់។

សម្ងាប់ការស្វែរជាជារាំង អ្នកនឹងត្រូវការងារដោន្ទីរការកំណត់លាក់នូវរលក្សាយ: វិនិច្ឆ័យសម្ងាប់ការ
ប្រើវិធីសាស្ត្រខ្ពស់នៃសម្ងាត់។ លក្សាយ: វិនិច្ឆ័យគ្មានប្រាកដនូវរបទពីសោដ្ឋកិច្ចប្រព័ន្ធដែលបានប្រមូល
ពីកំណងច្បាបទពីសោដ្ឋកិច្ចកមន៍ ជោយកាប់បញ្ហាលទូទៅរបទពីសោដ្ឋកិច្ចចំនួននៅក្នុងសហគមន៍។
គម្រោគបណ្តុះបណ្តាលសិទ្ធិមនុស្សខ្ពស់កំណត់របស់ក្រុមសហគមន៍ បានសម្ងាត់ប្រជាឡនដែលវាសំ
នៅជាមួយមេហ៊ុន ដែលរាយការក្នុងប្រព័ន្ធសម្ងាត់ បុរិយាណីការប្រព័ន្ធនឹងក្នុងសហគមន៍
និងអ្នកប្រកបបរគភសិត្តិ រហ័ន។ អ្នកផ្តល់បទសម្ងាត់នៃគម្រោគពីសមាជិកគ្មានក្នុងក្រុមសហគមន៍
ដូចតាំ អ្នកដែលបានដូចយកអ្នកផ្តល់បទសម្ងាត់បន្ថែមពីតាមបញ្ហានៅក្នុងក្រុមសហគមន៍
ដែលយកចំណាយពីសោដ្ឋកិច្ចប្រព័ន្ធនឹងក្នុងការបង្រៀនបញ្ជាណី គម្រោគបស់អ្នកអាចនឹង
ដែលជាមួយតាមឱ្យការបង្រៀនសម្ងាត់ ជនពិការ មនុស្សទាំងអស់ បុរិយាណីការតាមការបង្រៀន។

គឺអ្នកផ្តល់បទសម្ងាត់ចំនួនប៉ុន្មាននាក់ដែលត្រូវសោដ្ឋកិច្ចនឹងដោល? នេះគឺអារ៉ា
ស្ថិស្សរីដែលអ្នកក្នុំត្រូវការបង្ហាញមួយដូចគេៗ ប្រសិនបើអ្នកក្នុំត្រូវការបង្ហាញមួយដូចគេៗនៅក្នុងពេលមនបទពី
គម្រោគដែឡើយ រាជាការប្រសិនបើ បិទប្រព័ន្ធដែលមានសក្សាថ្មីពីការបង្ហាញ ក្នុងក្នុងគម្រោគ។ និងដោន្ទី
ដូចជាការបង្ហាញសោដ្ឋកិច្ចប្រព័ន្ធទាំងប៉ុន្មានជាក្នុងពេលមនបទពីគម្រោគ។ និងដោន្ទីនៅក្នុងពេលមនបទពី
គម្រោគដែឡើយ និងរាជាការប្រសិនបើ ក្នុងក្នុងគម្រោគ។ និងជាបីដូចជាអ្នករៀបចំសម្ងាត់ ក្នុងក្នុងគម្រោគ។ និងជាបី
ដែលក្នុងក្នុងគម្រោគ។ និងជាបីដូចជាអ្នករៀបចំសម្ងាត់ នៅក្នុងក្នុងគម្រោគ។ និងជាបីដូចជាអ្នករៀបចំសម្ងាត់
នៅក្នុងក្នុងគម្រោគ។

បរិមាណនៃការស្វែរការងារសម្ងាត់ គឺជាបីដូចជាអ្នកក្នុំត្រូវការប្រព័ន្ធដែលអ្នកក្នុំត្រូវការប្រព័ន្ធដែលអ្នកក្នុំត្រូវការប្រព័ន្ធដែលអ្នកក្នុំត្រូវការប្រព័ន្ធដែលអ្នកក្នុំត្រូវការប្រព័ន្ធទាំងប៉ុន្មានជាក្នុងគម្រោគ។ និងដោន្ទីនៅក្នុងពេលមនបទពី
គម្រោគដែឡើយ និងរាជាការប្រសិនបើ ក្នុងក្នុងគម្រោគ។ និងជាបីដូចជាអ្នករៀបចំសម្ងាត់ ក្នុងក្នុងគម្រោគ។ និងជាបី
ដែលក្នុងក្នុងគម្រោគ។ និងជាបីដូចជាអ្នករៀបចំសម្ងាត់ នៅក្នុងក្នុងគម្រោគ។ និងជាបីដូចជាអ្នករៀបចំសម្ងាត់
នៅក្នុងក្នុងគម្រោគ។ និងជាបីដូចជាអ្នករៀបចំសម្ងាត់ នៅក្នុងក្នុងគម្រោគ។ និងជាបីដូចជាអ្នករៀបចំសម្ងាត់
នៅក្នុងក្នុងគម្រោគ។ និងជាបីដូចជាអ្នករៀបចំសម្ងាត់ នៅក្នុងក្នុងគម្រោគ។ និងជាបីដូចជាអ្នករៀបចំសម្ងាត់
នៅក្នុងក្នុងគម្រោគ។

គន្លឹះដែលត្រូវបច្ចេកវាយសម្រាប់អ្នកដ្ឋីការសម្ងាត់ និងអ្នកគ្រប់គ្រងគ្រប់គ្រងការសម្ងាត់

- ធ្វើដែនការការងារសំរាប់អ្នកដ្ឋីការសំភាសនក្នុងបញ្ហាលចំនួននៃការសំភាសនដែលត្រូវរធ្វើឡើងយុទ្ធផលបិទច្បាស់ កាលបរិច្ឆេទកំណត់តីសំខាន់ និងព័ត៌មាននៃបញ្ហាលូមទាំងសំភារ៖ត្រូវចាក់ច្បាល ក្នុងគោរពពេលរោលនៃការសម្ងាត់ (ឧទាហរណ៍ តើអ្នកនិងធ្វើការសំភាសននៅក្នុងណា? តើវាត្រូវការធ្វើដំឡើរយុទ្ធរោទ)
- រៀបចំការពិភាក្សាអំពីសុវត្ថិភាព និងការលើកឡើងពីក្នុងលំនៅសុវត្ថិភាពដើម្បីអាចត្រូវប្រចាំគ្រោះឆ្នាំកំពង់ម្រោងទៅពេលចាប់ផ្តើមសម្ងាត់
- រៀបចំពេលរោលយោងត្រូវប្រចាំនៃល្អមក្នុងការទាក់ទងអ្នកដែលត្រូវសម្ងាត់ និងការណាត់ជ្រប ដោយធ្វើការវិភាគនៃការសម្ងាត់ ព្រមទាំងនូវការចំណាយរាប់ថ្មី និងស្ថាប់
- បញ្ចូលផ្ទុកម៉ាសីនិចតតសំលែន វិញ្ញុរស៊ូ ដើម្បីជានាមានដែនការត្រូវម្រោចជាមែលដ្ឋានករណី ពួកវាអានព្យាយាមសំច្បូរ
- យកតាមខ្លួននូវកិច្ចសន្យាយលំព្រមសម្រាប់អ្នកដែលត្រូវសម្ងាត់ ក្នុងការពិសម្ងាត់ត្រូវកិច្ចសន្យាយលំព្រមដែលមានហត្ថលេខានៅក្នុងមានសុវត្ថិភាព ហើយដៃសរាងយក ទិន្នន័យទាំងនេះ ជ្រើនយកដោយក្នុងការសម្ងាត់ជាមួយអ្នកដែលដោយទេរក។
- ត្រួតពិនិត្យទិន្នន័យសម្ងាត់ត្រូវកិច្ចការនៅក្នុងដែលគ្មានសំលែនរំខាន់ ព្រមទាំងជាមានសំលែន រំខាន់តិចត្រួតកំណែប៉ះកាល់ដល់ការចំណាយសំលែនដែរ។
- យកត្រាប់បិច និងស្រួលរក្សាទុកមួយអ្នកដែលត្រូវសម្ងាត់មិនចំណុចពីការ។
- រក្សាការសម្ងាត់និងយក្សិមមួយម៉ោង កំហែយូរជាងមួយម៉ោង វាគ្មែងការសម្ងាត់ត្រូវសម្ងាត់មានសំណង ឬមិនស្របយុទ្ធផល។
- ផ្តល់ខាងកាសបើទៅបូន្មានដល់អ្នកត្រូវបានសម្ងាត់ក្នុងការស្ថាប់យុទ្ធផល។
- ផ្តល់ឈាមអំណរគុណឯកជាមួយអ្នកដែលយក្សិមទាំងអស់សំរាប់ការពេចការណែនាំ និងបន្ថែមពិសោធន៍របស់ពួកគេ។

ការសម្ងាត់គាត់ប្រើប្រាស់គឺត្រូវក្នុងការវិភាគ ការិយាល័យរបស់ដែលត្រូវនៃក្នុងការសម្ងាត់ រឿនជ្លោះៗ ពួកយើងប្រើប្រាស់គឺជាការិយាល័យប្រព័ន្ធបាសុវត្ថិភាព និងមានផែកដែនការការពិភាគ ពួកយើងរើសទៅជ្លោះសំរាប់សម្ងាត់ព្រមទាំងដោយក្នុងការសម្ងាត់ ហើយក្រុមហ៊ុនបរិយាកាសជាបន្ថែម ការដែលដែនការសម្ងាត់ និងបន្ថែមពិសោធន៍របស់ពួកគេ។

នៅចុងបញ្ហាប់នៃការសម្ងាត់ពួកយើងបានប្រាប់ពួកគេ ថាយើងមានមោទនេះការច្បាប់ពេលរៀមរបស់អ្នកដែលត្រូវបានសម្ងាត់ ពួកយើងកំណែប់ពួកគេដើរបានក្រុមសហគមន៍ ពួកយើងនឹងកើតឡើងនៅក្នុងការយើងនឹងដែករីលក្សាមួយអ្នកត្រូវបានសម្ងាត់សំភាសន៍ ពួកយើងមានគម្រោងអាមេរិកអ្នកដែលត្រូវបានសម្ងាត់មួយចំនួនចូលរួម ក្នុងការនៅក្នុងដែលពួកយើងនឹងដែករីលក្សាបិន្ទុជាលុយ នៃការការយើង ក្នុងការសម្ងាត់ ក្រុមសហគមន៍ ពិប្រែនសមិយោគ។

សេចក្តីសន្តិដ្ឋាន

មតិទេសក៍នេះត្រូវបានបង្កើតឡើងនៅក្នុងសង្គមបន្ទាប់ពីការធ្វើរាយការណ៍នេះ ដូច្នេះយុទ្ធសាស្ត្រគឺជាស្ថាមតិត្រូវបានអនុវត្ត។ ទោះជាយ៉ាងណា ស្អែកីតេនៅដំណាក់កាលដំបូងនេះក្រោម សហគមន៍បានមកពី គម្រោងបណ្តុះបណ្តាលសិទ្ធិថ្នាក់តំបន់បង្ហាញពី ឯកសារសិទ្ធិមនុស្សដែល ផ្តល់ជីកនាំដោយសហគមន៍អាណាព្យាយជាបករណ៍មានតម្លៃស្របតាមបញ្ជាផ្ទាករតស្ថិតិនិងការ ពិភាក្សាហាន អ្នកដែលរស់នៅមានឱ្យមេហ៊តង់សំខាន់សំខាន់ ក្រោមប្រឈម និងមន្ត្រី។

អាសុធកាតាបិស សង្ឃឹមថាអ្នកនឹងប្រើប្រាសក៍នេះក្នុងបន្ទាប់ពីការរៀនស្ថិតិ និងដួយក្នុងការគោរព ចំនេះដឹងជាសម្ព័កាត់ ក្នុងសហគមន៍របស់អ្នក និងបណ្តាញរបស់អ្នក ដោយការរៀចករដែកបទ ពិសោធន៍ា ឯកសាររបស់អ្នកជាមួយមិត្តូរបានខាងរបស់អ្នក។ យើងចង់មានកំតាមត្រលប់ដែលមាន ប្រយោជន៍នៃលេមត្តិទេសក៍ និងរបៀបដែលវាត្រូវបានប្រើដោយសហគមន៍ដើម្បីរៀនការណ៍នេះការរៀនបានទៅការឡើង ពន្លឹងការការពារនៃក្នុងបណ្តុះបណ្តាលរបស់ខ្លួន។

អាសុធកាតាបិសបានការការពារនៃក្នុងសង្គមសិរីមានភាពនឹងមាំ និងក្នុងកិចចំពេះសិទ្ធិសុខភាពស្របតាមបន្ទាប់ ក្រោមមានសម្រេចកិចចំនៅក្នុងតំបន់អាសុី។ យើងបានបណ្តុះបណ្តាលក្រោមសហគមន៍បំពេញភាពបទ ន្ទានខ្ពស់នៃអភិបាលកិចចំប្រជាធិបតេយ្យដែលមានប្រសិទ្ធភាពនិង នៅក្នុងអង្គភាព បង្កើតមូលដ្ឋាន ត្រីវិដែលមានស្ថិតិភាពស្របតាមការណ៍នេះ និងដើរការស្រាវជ្រាវ ឯកសារសិទ្ធិមនុស្ស និងការគោរព មតិ។ យើងគឺជាអង្គភាពរបស់សហគមន៍បង្កើតមជ្ជមណ្ឌលថ្នាក់ជាតិ ថ្នាក់តំបន់ និងគោលនយោបាយអន្តរជាតិ។

អត្ថប្រយោជន៍ដែលអាចទេរូច

អ្នកនឹងមិនទទួលបានការផ្តល់ការទទួលភាគការណូយ បុគារទទួលបានអត្ថប្រយោជន៍ដោយខ្លាល់ពីការស្រាវជ្រាវរបស់យើងទៀតឱយ ទោះដោយការណា ការចូលរួមរបស់អ្នកអាចច្បាប់ឈានការណីជាទំរសយើងគ្នាតារបុរិច្ឆេទប្រជាធិថីនឹងមេហ៊តាមអនុវត្តន៍ / ដំឡើងដែលទាក់ទងនឹងការរើសរាយឯងគ្នាតារប្រពៃណីដែលបានរាយការណាពីក្រុងក្រុងប្រពៃណីដែលបានរាយការណាពីក្រុងក្រុងប្រពៃណី

សេចក្តីផ្តើមការណ៍របស់អ្នកស្រាវជ្រាវ

ខ្ញុំនឹងផ្តល់ច្បាប់ច្បាប់មួយច្បាប់នៃទម្រង់នៃការសំអនុញ្ញាតទៅដែលអ្នកសម្រាប់ និងការយល់ព្រមពីនាង/ឈាតកដើម្បីបន្ថែមជាមួយនឹងសំកាស។ ខ្ញុំនឹងគោរព និងធ្វើទៅតាមសិទ្ធិបានរូបរាងប៉ុន្មានគោលនយោបាយនេះ។ ខ្ញុំសន្យាថានឹងរក្សាការរារករារការសម្រាត់នៃរាល់កំណត់ចំណាំ និងម៉ត្រ(សម្រេច)ដែលបានពីបទសម្រាប់នេះរបស់ខ្ញុំដែលបាននៅក្នុងបទសម្រាប់នេះនឹងក្រុរបានប្រើក្នុងកាល:នេះដូចជាភ្លាមនិងយោងទៅតាមការណានាំ:អាងដែលបានផ្តល់អោយដោយអ្នកសម្រាប់នៅក្នុងទម្រង់នៃការសំអនុញ្ញាតនេះ: (១) នៅក្នុងទិន្នន័យនៃការស្រាវជ្រាវ (២) នៅក្នុងរបាយការណ៍ដែលគ្នាតារ និងរបាយការណ៍គាល់រងគោរព (៣) នៅក្នុងរបាយការណ៍ដែលរួម (៤) នៅក្នុងសម្រាប់ប្រជុំក្រុម (៥) នៅក្នុងសម្រាប់ក្រុម (៦) នៅក្នុងការសិក្សាស្រាវជ្រាវ និង (៧) នៅក្នុងការសិក្សាស្រាវជ្រាវ និងគោលនយោបាយនៃការស្វាបស្ថាប់។

ឈ្មោះ:

ចំណែកដើម្បី

អង្គភាព

អាសយដ្ឋាន

ទំនាក់ទំនងលំអិត៖

ហត្ថលេខា:

កាលបរិច្ឆេទ:

ការផ្តល់សិទ្ធិដោយអ្នកផ្តល់បទសម្រាប់

ខ្ញុំបានអានកិច្ចព្រមព្រមទៅសំអនុញ្ញាតដែលបានផ្តល់ដោយអ្នកស្រាវជ្រាវនេះ: និងបានទទួលចោរមួយពេញលេញទៅនឹងសំណូររបស់ខ្ញុំអំពីទម្រង់នៃការសំអនុញ្ញាត។ ខ្ញុំធ្វើការផ្តល់ក្រុចចិត្តដើម្បីចូលចិត្តនៅក្នុងការស្រាវជ្រាវនេះ។ ខ្ញុំផ្តល់សិទ្ធិដែលអ្នកស្រាវជ្រាវ(ផ្តល់ក្នុំ):

- កគ្រានិងម៉ោងរបស់ខ្ញុំ
- កគ្រានិងម៉ោងរបស់ខ្ញុំទៅនោះទេ

ខ្ញុំយល់ស្របចំពោះការស្រាវជ្រាវនេះអាចជំណើរការនិងប្រើប្រាស់សម្រាប់ដោយយោងទៅតាមកិច្ចព្រមព្រមទៅសំអនុញ្ញាតដែលបានទទួលចោរប់ច្បាប់នៃកិច្ចព្រមព្រមនេះ។

ហត្ថលេខា:

កាលបរិច្ឆេទ:

*ប្រាកដចំណាត់ការស្រាវជ្រាវនេះអាចជំណើរការនិងប្រើប្រាស់អ្នកដែលដឹកនាំគ្មានជាកសារនៅលើសំណូរដែលបានរាយការណាប់បានរបស់អ្នក

អំពីវាសិកាតាលីស

អាសុីកាតាលីសបានកសាងសង្គមសិរិលមានភាពនឹងមាំ និងតស្សិមតិចំពោះសិទ្ធិសុខភាពសម្រាប់
ក្រុមមានសម្រេចគិចនៅក្នុងកំបង់អាសុី យើងបានបណ្តុះបណ្តាលក្រុមសហគមន៍បំពេញភាមបទ
ផ្ទាន់ខ្ពស់នៃអភិបាលកិច្ចប្រជាជិបកេយ្យដែលមានប្រសិទ្ធភាពនឹង នៅក្នុងអង្គភាព បង្កើតមូលដ្ឋាន
ត្រីសេលមានសេរភាពសម្រាប់កំណើនអនាគត និងធ្វើការស្រាវជ្រាវការសារសិទ្ធិមនុស្ស និងការគេង
មកឯក យើងគិចឱ្យអង្គភាពរៀបចំការងារដែលបំពេញក្រុមការរបស់សហគមន៍បង្កើតមជ្ឈមណ្ឌលម្នាក់ជាគិ
ម្នាក់កំបង់ និងគោលនយោបាយអន្តរជាតិ។

នៅទីទាំងអាសុី ក្រុមសម្រេចគិចប្រយោមនឹងបញ្ហាដែលបាត់បែងឱ្យការសង់លើរការ និងការការពារសិទ្ធិ
មនុស្សដែលទូលាលឲយ ពួកគេគ្នានៅដំឡើង បួនចាន់ដើរឯកសារ និងការរំលែកបំពានជាប្រព័ន្ធប្រចាំឆ្នាំ ។
អាសុីកាតាលីសបានដោះស្រាយបញ្ហាប្រយោមទាំងនេះការរំលែកបំពានជាប្រព័ន្ធដែលបាត់បែងឱ្យការ
ស្រាវជ្រាវ និងការគំប្រការគេងតស្សិមតិច ដើម្បីឱ្យមេដីកនាំសង្គមសិរិលដែលកំពុងវិកចម្លើននិងអង្គភាព
ក្នុងកំបង់ យើងធ្វើជាមានការយោលដឹងក្រុមសហគមន៍ជាក្រុមការមិនអាចកាត់ថ្មីបាន និងកាល៖
ទេស៖នៅក្រុមដែលពួកគេតាំងរាយ និងសិទ្ធិគំប្រការនិងជនជាន់ក្រុវបានជាក់
ក្នុងការគេងតស្សិមតិចឱ្យម្នាក់សិទ្ធិរបស់ពួកគេ។

ចំពោះពិតមានបន្ទីមសុមទាក់ទង: info@asiacatalyst.org